

ប្រាប់ខ្ញុំនូវរឿងទាំងឡាយអំពីព្រះយេស៊ូវ

អែលឌើរ នែល អិល អាន់ឌើរសិន

នៃក្រុមនៃពួកសាវកដប់ពីរនាក់

មានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីប្រធាន ម៉ែនសុន បានផ្តល់ឱ្យខ្ញុំនូវការហៅឱ្យបំរើ នៅក្នុង ក្រុមនៃ ពួកដប់ពីរនាក់។ ខ្ញុំមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះជានិច្ច ប៉ុន្តែនៅក្នុងប៉ុន្មានខែកន្លង ទៅនេះ ការវិវាទរបស់ខ្ញុំចំពោះសេចក្តីល្អ និងភាពមហិមារបស់ទ្រង់ ព្រមទាំងការដឹងគុណរបស់ខ្ញុំចំពោះ ឥទ្ធិពល ដ៏ទេវភាពរបស់ទ្រង់ មានភាពចាស់ទុំនៅក្នុងខ្លួន និងគ្រប់វិធីដែលពិសិដ្ឋទាំងអស់។ ខ្ញុំរីករាយជា មួយ នឹងអ្នករាល់គ្នា នៅក្នុងការរស់ឡើងវិញរបស់ទ្រង់ និងនៅក្នុងចំណេះដឹងយ៉ាងច្បាស់ថា ទ្រង់មាន ព្រះជន្មរស់។

ប្រធាន ម៉ែនសុន បានពិពណ៌នាអំពីជំនាន់ពេញវ័យ ថាជា «ជំនាន់ដ៏ល្អជាងគេបំផុត» 1 ហើយបានមាន ប្រសាសន៍ទៅកាន់យុវវ័យរបស់យើងថា៖ «អ្នកបានកើតមកលើផែនដីនេះនៅក្នុងពេលដ៏រុងរឿងមួយ។ មានឱកាសជាច្រើននៅចំពោះមុខអ្នក ដែលស្ទើរតែគ្មានដែនកំណត់»។ 2 ប៉ុន្តែពេលនោះ គាត់បាន ព្រមាន ថា «យើងត្រូវបានដាក់មកលើផែនដីនេះនៅក្នុងជំនាន់ចលាចល»។ 3 «វាគឺជាជំនាន់នៃភាព អគ្នានិយម ដែលសង្គមជាទូទៅ មិនគោរព និងល្មើសច្បាប់របស់ព្រះដដែលៗ»។ 4 យើងត្រូវបានហ៊ុំទ័ព្វ ទៅដោយ គម្រោងជាច្រើន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់យើង។ «សត្រូវគឺ... កំពុងប្រើគ្រប់មធ្យោបាយទាំង អស់ដែលអាចធ្វើទៅបាន ដើម្បីដាក់អន្ទាក់យើងនៅក្នុងសំណាញ់នៃការបោកបញ្ឆោតរបស់វា»។ 5

យើងមានការទទួលខុសត្រូវមើលថែដល់ជំនាន់ដែលទើបពេញវ័យ។ ពួកគេកើតមកលើផែនដីនេះ ព្រមជា មួយនឹងការទទួលខុសត្រូវដ៏សំខាន់ និងសមត្ថភាពខាងវិញ្ញាណដ៏មហិមា។ យើងមិនអាចឥតខ្ចល់ខ្ចាយ អំពីរបៀបដែលយើងត្រូវរៀបចំខ្លួនដល់ពួកគេនោះទេ។ ឧបសគ្គរបស់យើងក្នុងនាមជាឪពុកម្តាយ និង គ្រូបង្រៀន គឺមិនមែនដើម្បីបង្កើតខ្លឹមខាងវិញ្ញាណនៅក្នុងព្រលឹងរបស់ពួកគេទេ ប៉ុន្តែត្រូវធ្វើយ៉ាងណា ឱ្យ ខ្លឹមខាងវិញ្ញាណរបស់ពួកគេ ដែលមានរួចទៅហើយនោះ រីកចំរើនឡើងជាបន្តបន្ទាប់ ដោយសារសេចក្តី ជំនឿដែលពួកគេមាន តាំងពីមុនជីវិតនេះ។

នារសៀលនេះ ខ្ញុំចង់សង្កត់ធ្ងន់ទៅលើពាក្យអង្វររបស់កុមារ ចេញមកពីចំរៀងផ្នែកបឋមសិក្សា៖

ប្រាប់ខ្ញុំនូវរឿងទាំងឡាយរបស់ព្រះយេស៊ូវ ខ្ញុំចូលចិត្តស្តាប់។ រឿងទាំងឡាយដែលខ្ញុំនឹងសួរទ្រង់ ឱ្យប្រាប់ ខ្ញុំ បើទ្រង់គង់នៅទីនេះ។ 6

នៅក្នុងពិភពលោករបស់យើងសព្វថ្ងៃនេះ កុមារម្នាក់ៗ យុវជន និងយុវនារីម្នាក់ៗ ត្រូវការនូវការផ្លាស់ប្តូរ ប្រែ ចិត្តជឿ ដោយផ្ទាល់ខ្លួនរបស់ពួកគេ ចំពោះសេចក្តីពិត។ មនុស្សម្នាក់ៗត្រូវការពន្លឺផ្ទាល់ខ្លួន ត្រូវការ «ភាព ខ្ជាប់ខ្ជួន ហើយមុតមាំ» ផ្ទាល់ខ្លួនរបស់ពួកគេ 7 ត្រូវការសេចក្តីជំនឿទៅលើព្រះអម្ចាស់ព្រះ យេស៊ូវគ្រីស្ទ ភាពឯករាជ្យរបស់ឪពុកម្តាយ អ្នកដឹកនាំយុវវ័យ និងមិត្តភក្តិដែលមានការគាំទ្រ។

រឿងទាំងឡាយអំពីព្រះយេស៊ូវ អាចជួយឱ្យសេចក្តីជំនឿរីកចម្រើន នៅក្នុងដួងចិត្តកូនៗរបស់យើង។ ព្រះ យេស៊ូវ មានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត»។ 8 រឿងទាំងឡាយអំពីព្រះយេស៊ូវ បានចែក ចាយដដែលៗ ដើម្បីនាំឱ្យមានសេចក្តីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងដល់គ្រឹះ នៃទីបន្ទាល់។ តើអ្នកអាចគិតអំពីអំណោយណាដែលមានតម្លៃជាងនេះសម្រាប់ កូនៗរបស់យើងដែរឬទេ?

តើជីវិត និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ អាចត្រូវបានបង្កប់នៅក្នុងគំនិត និងព្រលឹងរបស់កូនៗ យើង យ៉ាងណា? តើពួកគេមានគិតអំពីជីវិតរបស់ព្រះអង្គសង្គ្រោះ នៅពេលពួកគេជឿឆ្ងល់អំពីអ្វី ដែលត្រូវធ្វើ នៅក្នុងជីវិតរស់នៅ ផ្ទាល់ខ្លួនរបស់ពួកគេឬទេ? ការណ៍នេះនឹងកាន់តែសំខាន់ខ្លាំងឡើងនៅក្នុងឆ្នាំខាង មុខៗ។

តើកូនៗរបស់យើងអាចនឹកឃើញអំពីក្រុមប្រឹក្សានៅក្នុងជីវិតមុនជីវិតនេះ ជាកន្លែងដែលព្រះយេស៊ូវ--- ជាអង្គដ៏ អស្ចារ្យជាងគេបំផុត--- បានប្រកាសថា «ទូលបង្គំនៅឯនេះហើយ សូមចាត់ទូលបង្គំចុះ» ដែរឬទេ? 9 តើពួកគេ មើលឃើញឆន្ទៈរបស់ពួកគេផ្ទាល់ ដើម្បីបំរើតាមគំរូរបស់ទ្រង់ដែរឬទេ?

តើពួកគេមានគិតអំពីការប្រសូតដ៏កំសត់របស់ទ្រង់ដែរឬទេ? ព្រះអង្គសង្គ្រោះនៃពិភពលោក «ផ្ទុំនៅក្នុង ស្នូក»។ 10 តើស្ថានភាពរបស់ទ្រង់ជួយដល់ពួកគេឱ្យកាន់តែយល់អំពីកន្លែងគ្រឿងសម្ភារត្រឹមត្រូវដែរឬទេ?

តើពួកគេដឹងថា ព្រះយេស៊ូវបានបង្រៀនជាញឹកញាប់ថា «ចូរសុំ នោះអ្នកនឹងបានទទួល» ដែរឬទេ? 11 តើការអធិស្ឋាន ថ្លែងអំណរគុណ និងការអង្វររបស់ទ្រង់ចំពោះព្រះវរបិតា បានហូរចាក់នៅក្នុងគំនិត របស់កូនៗយើង នៅពេលពួកគេ លុតជង្គង់ចុះអធិស្ឋាន សម្រាប់កង្វល់ផ្ទាល់ខ្លួនរបស់ពួកគេដែរឬទេ?

តើយើងបានប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវមានចំពោះកុមារតូចៗដែរឬទេ តើយើង មានបានប្រាប់ អំពីរបៀបដែលទ្រង់ឱបពួកគេនៅក្នុងព្រះហស្ត អធិស្ឋានសម្រាប់ពួកគេ និងព្រះកន្សែង ដែរឬទេ? តើកូនៗរបស់យើង ដឹងថា ព្រះយេស៊ូវឈរចាំជាស្រេច «ដោយលាតព្រះហស្ត ចាំទទួល [ពួកគេ] ដែរឬទេ?» 12

តើពួកគេទទួលបានកម្លាំងមកពីក្នុងរឿងទាំងឡាយនៃការតមអាហាររបស់ព្រះយេស៊ូវ--- នៅពេលយើង

បង្រៀន ពួកគេអំពីច្បាប់នៃការតមដែរឬទេ?

នៅក្នុងភាពឯកការរបស់ពួកគេ តើកូនៗរបស់យើងដឹងអំពីភាពឯកកោដែលព្រះអង្គសង្គ្រោះមាន នៅពេល
មិត្ត របស់ទ្រង់បោះបង់ទ្រង់ចោល និងនៅពេលទ្រង់សូរដល់ពួកសាវករបស់ទ្រង់ថា «អ្នករាល់គ្នាចង់
ថយទៅដែរឬ?» 13

តើកូនចៅរបស់យើង ទទួលបានអារម្មណ៍ដឹងពីព្រះចេស្ដានៃអព្វតហេតុរបស់ព្រះអង្គសង្គ្រោះដែរឬទេ? ព្រះ
យេស៊ូវបាន ព្យាបាលមនុស្សឃ្នង់ មនុស្សខ្វាក់ឱ្យមើលឃើញ។ ទ្រង់បានផ្តល់ចំណីអាហារដល់មនុស្ស
5,000 នាក់ រីឯបំបែកសមុទ្រ ហើយបានប្រោសឡាសាពីស្លាប់។ តើកូនចៅរបស់យើងជឿថា «ដោយសារ
សេចក្តីជំនឿ ទើបមានអព្វតហេតុ» ដែរឬទេ ហើយតើពួកគេបានអធិស្ឋានសុំឱ្យមានអព្វតហេតុនៅក្នុងជីវិត
រស់នៅ របស់ពួកគេផ្ទាល់ដែរឬទេ?

តើកូនៗរបស់យើងមានសេចក្តីក្លាហានមកពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ចំពោះមេសាលាប្រជុំដែរឬ
ទេ ថា «កុំខ្លាចអី ឱ្យគ្រាន់តែជឿប៉ុណ្ណោះ»។ 15

តើកូនៗរបស់យើងស្គាល់អំពីជីវិតដ៏ល្អឥតខ្ចោះរបស់ទ្រង់ ការបំរើដោយគ្មានគិតពីខ្លួនឯងរបស់ទ្រង់
ការក្បត់ និងការធ្លាក់ដំឃោរយោចំពោះទ្រង់ដែរឬទេ? តើយើងបានធ្វើទីបន្ទាល់ដល់កូនៗ អំពីការរស់ឡើង
វិញដោយ ពិតរបស់ទ្រង់ អំពីការយាងមករបស់ទ្រង់ជួបនឹងពួកសាសន៍នីហ្វែនៅទ្វីបអាមេរិក អំពីការ
បង្ហាញអង្គ ទ្រង់ចំពោះព្យាករិយ័សែប ស៊ីធី នៅក្នុងព្រៃពិសិដ្ឋដែរឬទេ?

តើពួកគេចូលរួមនៅក្នុងការយាងត្រឡប់មកវិញដ៏រុងរឿង នៅពេលមនុស្សទាំងអស់នឹងធ្វើឱ្យត្រឹមត្រូវ
ហើយគ្រប់ដង្ហែងនឹងលុតចុះ ព្រមទាំងគ្រប់អណ្តាតសារភាពថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទដែរឬទេ?

តើកូនៗរបស់យើងនិយាយថា «សូមប្រាប់ខ្ញុំនូវរឿងទាំងឡាយអំពីព្រះយេស៊ូវ ដែលខ្ញុំចូលចិត្តស្តាប់»
ដែរឬទេ? 16

ចំពោះយុវវ័យ និងកុមារតូចៗ៖ សូមរស់នៅតាមការទទួលខុសត្រូវដ៏សំខាន់ និងសមត្ថភាពខាងវិញ្ញាណ
ដ៏មហិមា របស់អ្នក។ សូមព្យាយាមស្គាល់ព្រះយេស៊ូវឱ្យកាន់តែច្រើន ដោយការបើកព្រះគម្ពីរ។ មាន
យោបល់មួយ គឺត្រូវ អានគម្ពីរយ៉ូហានជាថ្មីម្តងទៀត ហើយពិភាក្សាវាជាមួយនឹងឪពុកម្តាយរបស់អ្នក គ្រូ
បង្រៀន និងជាមួយគ្នាទៅវិញទៅមក។

ការប្រឹក្សារបស់ខ្ញុំ ចំពោះឪពុកម្តាយ ចំពោះដីដូន និងដីតា និងចំពោះអ្នកទាំងឡាយដែលគ្មានកូនផ្ទាល់ខ្លួន

ដែលចិញ្ចឹម បីបាច់កុមារ និងយុវវ័យដោយក្តីស្រឡាញ់ គឺសូមឱ្យអ្នកនិយាយអំពីព្រះយេស៊ូវគ្រីស្ទកាន់តែ ញឹកញាប់ឡើង។ នៅក្នុង ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ គឺមានព្រះចេស្ដាខាងវិញ្ញាណដ៏មហិមា។ «ពុំមាន នាមណាមួយ ឬផ្លូវណាទៀតឡើយ ដែលអាចនាំសេចក្តីសង្គ្រោះមកឱ្យកូនចៅមនុស្ស មានតែមធ្យោ បាយមួយប៉ុណ្ណោះ គឺដោយតាមរយៈព្រះនាម នៃព្រះគ្រីស្ទ»។ 17

ចំពោះម្តាយជាច្រើន ដែលកំពុងតែចិញ្ចឹមបីបាច់ដល់កូនចៅរបស់ពួកគេ ដោយគ្មានឪពុកនៅក្នុង គេហដ្ឋាន។ ខ្ញុំសន្យានឹងអ្នកថា នៅពេលអ្នកនិយាយអំពីព្រះយេស៊ូវគ្រីស្ទ អ្នកនឹងទទួលបានអារម្មណ៍អំណាច ពីស្ថានសួគ៌ប្រទានពរ មកលើអ្នក។

បន្ទាប់ពីស្វាមីរបស់នាងទទួលមរណភាព ស៊ុស្វើរ ស្វីឡា អូកស៍ បានចិញ្ចឹមកូនបីនាក់តូចៗរបស់គាត់ (រួម មានទាំង អែលឌើរ ដាល្លិន អេច អូក) ក្នុងនាមជាម្តាយទោល។ មានគ្រាមួយគាត់បានមានប្រសាសន៍ថា «ខ្ញុំត្រូវបានឱ្យស្គាល់ ថា ព្រះអម្ចាស់ស្រឡាញ់ខ្ញុំ ហើយថា ខ្ញុំនឹងធ្វើឱ្យបានស្មើចំពោះបេសកកម្មរបស់ខ្ញុំ។ ខ្ញុំទទួលបានអារម្មណ៍សេចក្តីស្រឡាញ់ ឱបក្រសោប... [ហើយបានដឹង] ថាទ្រង់ [នឹងគាំទ្រពួកយើង] ឆ្លងកាត់ ឧបសគ្គ ដែល [នឹង] កើតមានឡើង»។ 18

ខ្ញុំសូមធ្វើការស្នើសុំជាពិសេសចំពោះឪពុកទាំងឡាយ៖ សូមធ្វើជាចំណែកដ៏សំខាន់ នៅក្នុងការនិយាយ ទៅកាន់កូនៗ របស់អ្នក អំពីព្រះអង្គសង្គ្រោះ។ ពួកកូនៗ ត្រូវការការបញ្ជាក់ បង្ហាញអំពីសេចក្តីជំនឿរបស់ អ្នក ព្រមគ្នាជាមួយនឹង ម្តាយរបស់ពួកគេ។

ថ្វីត្បិតតែមានពេលខ្លះ កូនមិនចង់ស្តាប់ដោយដូងចិត្តជឿក៏ដោយ ក៏ទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវ នឹង ស្ថិតនៅក្នុង គំនិត និងព្រលឹងរបស់ពួកគេដែរ។ តើអ្នកមាននៅចាំអំពីរឿងរបស់អាលម៉ា ដែលបានជ្រើស រើសផ្លូវខុសឬទេ? ពេល ត្រឡប់មកវិញ គាត់បាននិយាយថា «ខ្ញុំនឹងចាំ... ចិតារបស់ខ្ញុំ [ធ្លាប់បាននិយាយ] ... អំពីការយាងមកនៃ... ព្រះយេស៊ូវ គ្រីស្ទ... ដើម្បីធ្វើឱ្យធ្ងន់នឹងអំពើបាបទាំងឡាយនៃមនុស្សលោក»។

“នៅពេលដែលខ្ញុំនឹកគិតទៅលើរឿងនេះ នោះខ្ញុំបានឃើញនៅក្នុងចិត្តថា៖ ឱ! ព្រះយេស៊ូវអើយ ព្រះអង្គជា ព្រះរាជបុត្រានៃ ព្រះ សូមព្រះអង្គមានសេចក្តីមេត្តាករុណាមកលើទូលបង្គំផង»។ 19

បើសិនជាកូនមិនស្តាប់ ចូរកុំអស់សង្ឃឹម។ ពេលវេលា និងសេចក្តីពិត គឺនៅខាងអ្នករាល់គ្នា។ នៅពេល ដែលដល់ពេល ត្រឹមត្រូវ នោះពាក្យរបស់អ្នកនឹងត្រឡប់មកវិញ ដូចជាមកពីស្ថានសួគ៌ផ្ទាល់។ ទីបន្ទាល់ របស់អ្នក នឹងមិនដែលចាកចេញ ពីកូនៗរបស់អ្នកឡើយ។

នៅពេលអ្នកនិយាយអំពីព្រះអង្គសង្គ្រោះដោយការវេទនា នៅក្នុងឡាន នៅលើឡានក្រុង នៅតុអាហារ

ពេលល្ងាច នៅពេលអ្នកលុតជង្គង់អធិស្ឋាន អំឡុងពេលសិក្សាព្រះគម្ពីរ ឬនៅពេលមានការសន្ទនាពេលយប់ស្ងាត់ នោះព្រះវិញ្ញាណ នៃព្រះអម្ចាស់ នឹងនៅជាមួយនឹងពាក្យសំដីរបស់អ្នក។

នៅពេលអ្នកខំធ្វើដោយអស់ពីសមត្ថភាពរបស់អ្នក នោះទីបន្ទាល់អំពីព្រះយេស៊ូវ នឹងមានមកលើដួងចិត្តកូនចៅរបស់អ្នក ដោយទន់ភ្លន់បន្តិចម្តងៗ។ ពួកគេនឹងទៅរកព្រះវរបិតាសូតិរបស់ពួកគេ នៅក្នុងការអធិស្ឋានដោយរាបសារ ហើយទទួល អារម្មណ៍នៃឥទ្ធិពលរបស់ទ្រង់ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។ សេចក្តីជំនឿកាន់តែខ្លាំងក្លាផ្ទាល់ខ្លួន ទៅលើ ព្រះយេស៊ូវគ្រីស្ទ នឹងរៀបចំពួកគេសម្រាប់ឧបសគ្គទាំងឡាយ ដែលពួកគេនឹងជួបប្រទះដោយខានមិនបាននោះ។

ខ្ញុំបានជួបបៀល ហ្វ័រសេធី និង ឌីប៊ី ហាធីនាំងស៍ នៅពេលយើងនៅជានិសិត្យនៅប៊ី. វាយ. យូ។ លោកបៀល បានត្រឡប់មកពីបេសកកម្មរបស់គាត់វិញ។ គាត់ និងឌីប៊ី បានស្រឡាញ់គ្នា ហើយបានរៀបការនៅព្រះវិហារបរិសុទ្ធ អ៊ុកឡែន ។ ពួកគេបានស្ថាបនាគេហដ្ឋានរបស់ពួកគេឡើងនៅទីក្រុង មេស្សា រដ្ឋអារីហ្សូណា ហើយត្រូវបានប្រទានពរឱ្យនូវកូន ប្រុសប្រាំនាក់ និងកូនស្រីពីរនាក់។ បៀល និង ឌីប៊ី បានបង្រៀនកូនៗរបស់ពួកគេឱ្យស្រឡាញ់ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដូចជាពួកគេស្រឡាញ់ទ្រង់ដូច្នោះដែរ។ កូនប្រុសរបស់ពួកគេ អែលឌើរ ដានីយ៉ែល ហ្វ័រសេធី ដែលថ្មីៗនេះបំរើនៅក្នុងបេសកកម្ម មីចស៊ីកូ អូកហ្សាកា បាននិយាយថា «ជារៀងរាល់ព្រឹកមិនដែលខាន យើង ត្រូវនៅតុអាហារមុនពេលទៅសាលាដើម្បីអាន និងពិភាក្សាបទគម្ពីរ»។

កូនស្រីរបស់ពួកគេ ឈ្មោះ កាវ៉ា ឥឡូវនេះបានរៀបការ ហើយមានកូនពីរនាក់ផ្ទាល់ខ្លួននាង នៅតែនឹកចាំយ៉ាងច្បាស់ អំពីឪពុករបស់នាង ពេលបើកឡានជូននាងទៅសកម្មភាពពេលព្រឹកព្រលឹម នៅក្នុងវិទ្យាល័យ។ នាងបាននិយាយថា «ឪពុករបស់ខ្ញុំចូលចិត្តតាំងចិត្តទន្ទេញចាំ ពាក្យដកស្រង់ ខគម្ពីរ និងកំណាព្យខ្លាំងណាស់ [ហើយអំឡុងពេលនៃ ការបើកបរពេលព្រឹកព្រលឹមនោះ] យើងនឹងហាត់សូត្រវាទាំងអស់គ្នា»។ ខគម្ពីរជាទីពេញចិត្តរបស់គាត់មួយ គឺថា «... ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះ នៃយើង គឺព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក... [វា] នឹងគ្មានអំណាចមក លើកូន ដើម្បីទាញកូនចុះឡើយ... ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ»។ 20

នៅថ្ងៃសុក្រ មុនថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ នៅក្នុងឆ្នាំ 2000 អស់រយៈពេលដប់ឆ្នាំកន្លងទៅ បៀល ហ្វ័រសេធី បានបំរើជាប៊ីស្សុពនៅរូដ អេស្តេត ហ្វូរស៍ ក្នុងរដ្ឋអារីហ្សូណា។ នៅពេលគាត់បើកបរទៅធ្វើការ ចម្ងាយ 2 គីឡូម៉ែត្រពីផ្ទះ ប៉ុណ្ណោះ ឡានរបស់គាត់ត្រូវបានបុកដោយឡានដឹកគ្រោះដ៏ធំមួយ។ ឌីប៊ី និងកូនៗ ចេញពីផ្ទះក្រោយលោក បៀល តែបន្តិច ហើយបានមកឃើញទិដ្ឋភាពដ៏សោកសៅ ដែលមិនរំពឹងទុក។ លោកបៀល មិនអាចរស់រានមានជីវិតពីគ្រោះថ្នាក់នេះបានទេ។ វិញ្ញាណអមតនៃស្វាមី និងឪពុកជាទីស្រឡាញ់

នេះ ត្រូវបាននាំទៅកាន់ផ្ទះ នៅឯទ្រង់ដែលបានយកឈ្នះសេចក្តីស្តាប់ ជាព្រះរាជបុត្រានៃព្រះ ដែលបានរស់ឡើងវិញដោយរុងរឿងមួយរំពេច ដែលរៀបនឹងប្រារព្ធពិធីនៅក្នុង ថ្ងៃអាទិត្យ បុណ្យអុីស្ទើរនោះជាមួយគ្នា។

តើ ឌីប៊ី និងកូនប្រាំពីរនាក់របស់គាត់ (កូនពៅគេមានអាយុតែប្រាំឆ្នាំប៉ុណ្ណោះ) ស្វែងរកកម្លាំង ដែលពួកគេត្រូវ បានដោយរបៀបណា? ការវា នាឯមានអាយុដប់ប្រាំឆ្នាំ នៅពេលដែលឌីពុករបស់នាងទទួលគ្រោះថ្នាក់បានប្រាប់ខ្ញុំក្នុង ពេលថ្មីៗនេះថា «ខ្ញុំមានអំណរគុណចំពោះ [ម្តាយ និងឌីពុក] របស់ខ្ញុំ ចំពោះរបៀប ដែលពួកគាត់ បានបង្រៀនដល់ខ្ញុំ [អំពីព្រះអង្គសង្គ្រោះ]។ ពួកគាត់ បានបើកខគម្ពីរជាមួយខ្ញុំ អធិស្ឋានជាមួយខ្ញុំ ហើយធ្វើជាគំរូនៃ សេចក្តីសប្បុរស សេចក្តីស្រឡាញ់ និងការអត់ធ្មត់របស់ [ព្រះអង្គសង្គ្រោះ] ... ។ អុីស្ទើរ [គឺ] ជាពេលដ៏ទន់ភ្លន់មួយ នៅក្នុងជីវិតរបស់ខ្ញុំ ជារៀងរាល់ឆ្នាំ នៅពេលខ្ញុំនឹងគិតអំពីជីវិត បេសកកម្ម និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ របស់យើង ហើយខ្ញុំ ត្រូវបានរំលឹកអំពីជីវិតរបស់ឌីពុកនៅលើផែនដីរបស់ខ្ញុំផងដែរ»។

អែលឌើរ ដានីយ៉ែល ហ្វូរេស៍ បានមាននិយាយថា «ខ្ញុំមានអាយុដប់ឆ្នាំ នៅពេលដែលឌីពុករបស់ខ្ញុំ ទទួលមរណភាព។ វាជាពេលដ៏លំបាកមួយ... ម្តាយរបស់ខ្ញុំ តែងតែធ្វើជាគំរូនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះ។ ខ្ញុំបានមានជាមួយនឹង ខ្ញុំនូវស្លាកឈ្មោះរបស់ឌីពុកខ្ញុំ មកពីបេសកកម្មរបស់គាត់ នៅប្រទេសអេស្ប៉ាញ។ ពាក្យដកស្រង់ជាទីពេញចិត្ត របស់ខ្ញុំ ចំនួន [ពីរ] មកពីឌីពុករបស់ខ្ញុំ [គឺ]៖ «បុរសពីរនាក់អាចធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ដរាបណាមានម្នាក់ក្នុងចំណោមអ្នក ទាំងពីរ គឺជាព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះ គឺត្រូវតែជាគ្រឹះរបស់យើង។ បើគ្មានគ្រឹះនោះទេ យើងនឹងមានបញ្ហា»។

សេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ បានបំពេញនៅក្នុងដួងចិត្តរបស់កូនៗ របស់ ហ្វូរេស៍។ នៅចុងសប្តាហ៍បុណ្យ អុីស្ទើរនេះ មានរយៈពេល 10 ហើយចាប់តាំងពីមរណភាពរបស់ឌីពុកពួកគេ ពួកគេនឹកគាត់យ៉ាងខ្លាំង ប៉ុន្តែការឈឺចាប់ មកពីមរណភាពរបស់គាត់ ត្រូវបានលេបបាត់នៅក្នុងព្រះគ្រីស្ទ។ 21 ពួកគេដឹងដោយសារតែអំណោយទាន ដែលមិន អាចគណនាបាន របស់ព្រះអង្គសង្គ្រោះ នោះពួកគេអាចនៅជាមួយនឹងឌីពុកនៅលើផែនដី និងព្រះវរបិតាសូតិ របស់ ពួកគេម្តងទៀត។

ប្រាប់ខ្ញុំនូវរឿងទាំងឡាយអំពីព្រះយេស៊ូវ។

នៅបន្តិចទៀតនេះ យើងនឹងស្តាប់ឮមកពីព្យាករណ៍របស់ព្រះ។ នៅក្នុងការនិយាយអំពីព្យាករណ៍របស់ទ្រង់ ព្រះអម្ចាស់បាន មានបន្ទូលថា៖ «គ្បិតពាក្យសំដីរបស់លោកនោះហើយ អ្នកនឹងបានទទួលហាក់ដូចជាបានមកពីព្រះឱស្ទរបស់យើងផ្ទាល់»។ 22 ខ្ញុំសូមថ្លែងទីបន្ទាល់ថា ប្រធាន ថូម៉ាស អេស ម៉ែនសុន គឺជាអ្នកនាំពាក្យរបស់ព្រះអម្ចាស់នៅលើផែនដី។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ព្រះអង្គសង្គ្រោះនៃមនុស្សលោក។ ជីវិតរបស់ទ្រង់ ដង្ហាយធួន របស់ទ្រង់ ការរស់ឡើងវិញរបស់ទ្រង់ ការរង់ចាំយាងត្រឡប់មកវិញរបស់ទ្រង់ គឺមានពិតប្រាកដ ដូចជាព្រះអាទិត្យ រះឡើង។ ព្រះនាមរបស់ទ្រង់នឹងត្រូវបានសរសើរដំកើងជារៀងរហូត។ 23 នៅក្នុងព្រះនាមដ៏បរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

1. ថូម៉ាស អេស ម៉ែនសុន «សេចក្តីពិតដ៏រឹងមាំដើម្បីផ្លាស់ប្តូរពេលវេលា» Ensign ខែ ឧសភា ឆ្នាំ 2005 ទំព័រ 19។
2. ថូម៉ាស អេស ម៉ែនសុន «សូមឲ្យអ្នកមានសេចក្តីក្លាហាន» Ensign ខែ ឧសភា ឆ្នាំ 2009 ទំព័រ 123--27។
3. ថូម៉ាស អេស ម៉ែនសុន «គំរូនៃសេចក្តីសុចរិត» Ensign ខែ ឧសភា ឆ្នាំ 2008 ទំព័រ 65--68។
4. ថូម៉ាស អេស ម៉ែនសុន «ការជ្រើសរើសសុន្ទរកថា» Ensign ខែ វិច្ឆិកា 2009 ទំព័រ 109--10។
5. ថូម៉ាស អេស ម៉ែនសុន «លុះត្រាឃើងជួបម្តងទៀត» Ensign ខែ ឧសភា ឆ្នាំ 2009, 112--14។
6. «Tell Me the Stories of Jesus» Children's Songbook, 57។
7. អាណម៉ា 1:25។
8. យ៉ូហាន 14:6។
9. អំប្រាហាំ 3:27។
10. លូកា 2:7។
11. នីហ្វៃទី 3 27:29។
12. មរ៉ូណៃ 6:17។
13. យ៉ូហាន 6:67។
14. មរ៉ូណៃ 7:37។
15. ម៉ាកុស 5:36។
16. «Tell Me the Stories of Jesus» Children's Songbook, 57។
17. មរ៉ូណៃ 3:17។
18. «Thy Will Be Done» នៅក្នុង Leon Hartshorn, ជាអ្នកប្រមូលផ្តុំ Remarkable Stories from the Lives of Latter-day Saint Women រ៉ុល 2 ។ [ឆ្នាំ 1973--75], 2:183--4។
19. អាណម៉ា 36:17--18។
20. ហេលេមីន 5:12។
21. សូមមើល 16:8។
22. គ. និង ស. 21:5។
23. សូមមើល អាណម៉ា 26:12។

